

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, jic@longbeach.gov

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

គោលការណ៍ណែនាំសុខាភិបាល នៃសេចក្តីប្រកាសរបស់រដ្ឋ ក្នុងការត្រៀមលក្ខណៈ ដើម្បីបើកដំណើរការឡើងវិញឱ្យបានពេញលេញ សាលាក្រុងឡងប៊ិច អនុលោមតាម រដ្ឋ និងខោនធី

ឡងប៊ិច, CA - នាយកដ្ឋានសុខភាពសាធារណៈ កាលីហ្វ័រញ៉ា (CDPH) បានចេញ គោលការណ៍ណែនាំថ្មី ជាផែនការគោលរបស់រដ្ឋ ដើម្បីដាក់ឱ្យប្រព័ន្ធកំណត់កម្រិតសេដ្ឋកិច្ចមានសុវត្ថិភាព ប្រសើរឡើង បិទបញ្ចប់ហើយ កាលីហ្វ័រញ៉ា ត្រៀមលក្ខណៈបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ឱ្យបានពេញលេញ នៅថ្ងៃនេះ ជាថ្ងៃអង្គារ ទី 15 ខែមិថុនា ។ សាលាក្រុងនឹងចេញ បទបញ្ជាសុខាភិបាលដែលមានបច្ចុប្បន្នភាព អនុលោមតាម រដ្ឋ ។

ចៅហ្វាយក្រុង រ៉ូប៊ឺត ហ្គារសៀ (Mayor Robert Garcia) «កាលីហ្វ័រញ៉ា បានឆ្លងកាត់ ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន ហើយសម្រេចបាន សមិទ្ធផល យ៉ាងច្រើនសន្លឹកសន្លាប់ ក្នុងការប្រយុទ្ធនឹង COVID-19 ។» «យើងបានឈានដល់ចំណុចនេះបាន ដោយសារមន្ត្រីសុខភាពសាធារណៈរបស់យើង ដែលបានចាក់វ៉ាក់សាំង ហើយគ្រប់គ្នាដែលបានធ្វើការលះបង់ ដើម្បីការពារខ្លួនពួកគេ និងអ្នកផ្សេងៗ ទៀត ។»

ដោយចាប់ផ្តើមនៅថ្ងៃនេះ, សកម្មភាព ជារៀងរាល់ថ្ងៃ នឹងត្រូវអនុញ្ញាត ឱ្យដំណើរការ ហើយជុំវិញនានាអាចបើកប្រតិបត្តិការ បានពេញលេញ ដោយមានវិធានការ កាត់បន្ថយហានិភ័យ សម្រាប់អនុវត្តជាស្រេច ដើម្បីជួយបង្ការ ការឆ្លងរាលដាល COVID-19 ។ ដោយសាររដ្ឋ នៅបន្តតាមដាន ការឆ្លង និងឥទ្ធិពល របស់ COVID-19 ព្រមទាំង រ៉ឺសប័ណ្ណឧត្តររបស់វា, CDPH កំពុងធ្វើការយ៉ាងខ្លាំងក្លា ក្នុងការលើកទឹកចិត្ត ឱ្យអនុវត្តតាម អនុសាសន៍សុខភាពសាធារណៈ ទូទៅ ៖

- គ្រប់គ្នាគួរចាក់វ៉ាក់សាំងនៅពេលអាចចាក់បាន ។
- កន្លែងនៅក្នុងអគារ គួរត្រូវមានខ្យល់ចេញចូលល្អ (ដូចជា បើកបង្អួច និងទ្វារទាំងអស់ ដើម្បីបង្កើនចរន្តខ្យល់ចេញចូល បែបធម្មជាតិ) អនុលោមតាម គោលការណ៍ណែនាំ បច្ចុប្បន្ន [របស់ CDPH និង ផ្នែកសុខភាព និងសុវត្ថិភាពការងារ កាលីហ្វ័រញ៉ា \(Cal/OSHA\)](#) ។
- គ្រប់គ្នា ត្រូវចុះឈ្មោះ ក្នុងប្រព័ន្ធ [ស៊ីអេ ណូតីហ្វាយ \(CA Notify\)](#) ជាស្រទាប់បន្ថែមមួយទៀត នៃការការពារ ខ្លួនពួកគេ និងសហគមន៍ ដើម្បីអាចទទួលបាន ការជូនដំណឹង នៅពេលពួកគេមាន ទំនាក់ទំនងជិតស្និទ្ធ ជាមួយ អ្នកដែលបានធ្វើតេស្ត COVID-19 ឃើញលទ្ធផលវិជ្ជមាន ។

CDPH ក៏ផ្តល់ [គោលការណ៍ណែនាំ](#) ថ្មីមួយផងដែរ ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ជំងឺ និងបរិបទទ្រង់ទ្រាយធំ មានហានិភ័យខ្ពស់ ទាំងនៅក្នុងអគារ និងនៅក្រៅអគារ, ការធ្វើដំណើរ មិនចាំបាច់, ស្វ័យបញ្ជាក់អះអាង (self-attestation), ហើយ នឹងបន្តផ្តល់ គោលការណ៍ណែនាំ មានបច្ចុប្បន្នភាព សម្រាប់យុវជន ។

ព្រឹត្តិការណ៍ធំៗនៅក្នុងអគារ (ហ្វូងមនុស្ស ច្រើនជាង 5,000 នាក់)

ប្រតិបត្តិការ ត្រូវផ្ទៀងផ្ទាត់ ស្ថានភាពចាក់វ៉ាក់សាំង បានពេញលេញ ឬ លទ្ធផលតេស្ត COVID-19 រហ័ស បានលទ្ធផលអវិជ្ជមាន របស់អ្នកចូលរួមទាំងអស់ មុនពេលចូលកម្មវិធី ដែលពួកគេត្រូវគោរពតាម គោលការណ៍ណែនាំ របស់ CDPH សម្រាប់ការពាក់របាំងមុខ ។

ព្រឹត្តិការណ៍ធំៗ នៅក្រៅអគារ (មានមនុស្ស ច្រើនជាង 10,000 នាក់)

ប្រតិបត្តិការ ត្រូវបានណែនាំយ៉ាងមុតមាំ ឱ្យធ្វើការផ្ទៀងផ្ទាត់ ស្ថានភាពចាក់វ៉ាក់សាំង បានពេញលេញ ឬ លទ្ធផលតេស្ត COVID-19 រហ័ស បានលទ្ធផលអវិជ្ជមាន របស់អ្នកចូលរួមទាំងអស់ មុនពេលចូលកម្មវិធី ។ អ្នកចូលរួមដែលគ្មានការផ្ទៀងផ្ទាត់ ថាមានស្ថានភាពបានចាក់វ៉ាក់សាំង ពេញលេញទេនោះ គួរត្រូវស្នើសុំ ឱ្យពាក់របាំងមុខ មុនពេលចូលកម្មវិធី ។

សាលាក្រុងឡងប៊ិចបន្តតាមដាន ទំនាក់ទំនង និងធ្វើតេស្ត ករណី ដែលបានតាមដានដឹង ឱ្យបានដាច់ខាត ហើយជួយបង្ការ ការឆ្លងរាលដាលរីករាលដាលនេះ និងបន្តតាមដានពិនិត្យមើល អត្រាចូលព្យាបាល នៅមន្ទីរពេទ្យ, លទ្ធភាពទទួលបានវ៉ាក់សាំង និង ប្រសិទ្ធភាពវ៉ាក់សាំង ទប់ទល់នឹង រីករាលដាលថ្មី ដោយ មានជម្រើសធ្វើការពិនិត្យមើលឡើងវិញ លើការបើកវិស័យ និងសកម្មភាពនានា ដំណើរការឡើងវិញ តាមការចាំបាច់ ។

សាលាក្រុង កំពុងលើកទឹកចិត្ត សមាជិកសហគមន៍ ឱ្យទៅចាក់វ៉ាក់សាំង COVID-19 ដើម្បី [អាចទទួលបានប័ណ្ណអំណោយ និងរង្វាន់សាច់ប្រាក់](#) ពីរដ្ឋកាលីហ្វ័រញ៉ា ហើយជាប់ឈ្មោះ ចូលចាប់រង្វាន់ផ្សេងៗសំណង ប្រចាំថ្ងៃ ដែលធ្វើឡើងដោយនាយកដ្ឋានសុខាភិបាល ។

មានមធ្យោបាយជាច្រើន សម្រាប់អ្នកអាចចាក់វ៉ាក់សាំង មកចាក់វ៉ាក់សាំង នៅឡងប៊ិចបាន ៖ សម្រាប់ ព័ត៌មាន ពាក់ព័ន្ធនឹង ទីតាំងចាក់វ៉ាក់សាំងរបស់ក្រុង និងម៉ោងប្រតិបត្តិការ សូមចូលទៅ longbeach.gov/vaxlb ។ មិនចាំបាច់មានការណាត់ជួប ទុកជាមុននោះទេ តែប្រជាពលរដ្ឋដែលចាប់អា រម្មណ៍ចង់ធ្វើការណាត់ជួប អាចធ្វើទៅបាន ដោយចូលទៅច្រកចាក់វ៉ាក់សាំង របស់រដ្ឋ MyTurn.ca.gov ឬដោយទូរសព្ទទៅលេខទាន់ហេតុការណ៍ 833.422.4255 សម្រាប់ COVID-19 កាលីហ្វ័រញ៉ា បានផងដែរ ។

របាំងមុខ

ហើយនៅថ្ងៃចូលជាធរមាន, ឡងប៊ិចនឹង [អនុលោមតាម CDPH ចំពោះការប្រើប្រាស់របាំងមុខ](#) ។ ក្រោម គោលការណ៍ណែនាំថ្មី របស់ CDPH, **បុគ្គលដែលបានចាក់វ៉ាក់សាំងគ្រប់ដួស** មិនត្រូវបានតម្រូវឱ្យពាក់ របាំងមុខនោះទេ លើកលែងនៅក្នុងបរិបទមួយចំនួន ដូចជា កន្លែងថែទាំសុខភាព មធ្យោបាយធ្វើដំ ណើរសាធារណៈ និងមជ្ឈមណ្ឌលដឹកជញ្ជូន រួមទាំង តែមិនកំណត់ត្រឹម អាកាសយានដ្ឋាន និងអាកា សយានយន្ត រថយន្តក្រុង រថយន្តកាក់ស៊ី និងយានជំនិះធ្វើដំណើររួមគ្នា ព្រមទាំង សាលារៀន K-12 នៅក្នុងអគារ កន្លែងមើលថែកុមារ និងបរិបទយុវជនផ្សេងៗ ទៀត រួមទាំង កន្លែងរស់នៅរួមគ្នា មួយចំនួន (ដូចជា ទីជម្រកសម្រាប់ជនគ្មានទីលំនៅ និងសម្បទាយុវ័យ) ។

ការពាក់របាំងមុខ នៅតែតម្រូវឱ្យអនុវត្ត សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង នៅក្នុងបរិបទ អគារសាធារណៈ និងអគារធុរកិច្ច រួមទាំង តែមិនកម្រិតត្រឹម ភោជនីយដ្ឋាន សំណង់ផ្សារលក់រាយ និង មជ្ឈមណ្ឌលកំសាន្ត លក្ខណៈគ្រួសារ ។

Cal/OSHA ត្រូវបានរំពឹងថា នឹងអនុម័ត ជាផ្លូវការ លើគោលការណ៍ណែនាំថ្មី ពាក់ព័ន្ធនឹងរបាំងមុខ និង ការរក្សាគម្លាតរាងកាយ សម្រាប់និយោជិត និងកន្លែងការងារ នេះ នៅថ្ងៃព្រហស្បតិ៍ ទី 17 ខែមិថុនា ដែលនឹងអនុញ្ញាតឱ្យ និយោជិតដែលបានចាក់វ៉ាក់សាំងគ្រប់ដួស ធ្វើការដោយគ្មានការពាក់របាំងមុខ ។ នៅពេលមានការអនុម័តជាផ្លូវការ ដោយរដ្ឋរួចហើយនោះ សាលាក្រុងនឹងអនុលោមតាមគោលការណ៍ ណែនាំថ្មីនេះ ហើយបទបញ្ជាសុខាភិបាលក្រុង នឹងត្រូវធ្វើការកែប្រែ ដើម្បីឆ្លុះបញ្ចាំង ពីការផ្លាស់ប្តូរ ចុងក្រោយនេះ ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់ របស់សាលាក្រុងឡងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូមចូលទៅ longbeach.gov/COVID19 ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។ ប្រជាពលរដ្ឋក៏អាចចូលទៅ longbeach.gov/COVID19data ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងករណីឆ្លង និងវ៉ាក់សាំង បានផងដែរ ។

###